



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ភ្នំពេញ, ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៦
Phnom Penh, 23rd February 2016

សេចក្តីប្រកាសព័ត៌មាន

២២២២ * ០៩០៩

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ វិទ្យុ ទូរទស្សន៍ តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងតំណាងអង្គទូតឲ្យបានជ្រាបថា ខុមហ្វ្រែលនឹងរៀបចំកិច្ចពិភាក្សាតុមូល ស្តីពី « របាយការណ៍ឃ្លាំមើលយេនឌ័រផ្នែកនយោបាយ ៖ សភា និងតំណាងរាស្ត្រស្ត្រី និងការផ្តល់អំណាចឲ្យស្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការបំពេញកិច្ចការនៅថ្នាក់មូលដ្ឋាន » ។

គោលបំណង៖

- ១ . បង្ហាញពីការរកឃើញទាក់ទងនឹងការឃ្លាំមើលយេនឌ័រផ្នែកនយោបាយ សភា និងតំណាងរាស្ត្រស្ត្រី និងការផ្តល់អំណាចឲ្យស្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការបំពេញកិច្ចការនៅថ្នាក់មូលដ្ឋានដែល ខុមហ្វ្រែលបានសិក្សា ស្រាវជ្រាវ ឃ្លាំមើលរកឃើញក្នុងរយៈពេលមួយឆ្នាំដល់សាធារណជន។
- ២ . ដើម្បីពិភាក្សារកដំណោះស្រាយ និងតួនាទីរបស់តំណាងស្ត្រីជាប់ឆ្នោត និងការឆ្លើយតបរបស់សមាជិកសភាទៅលើបញ្ហាស្ត្រី និងកុមារ ។

កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ១១:៣០ថ្ងៃត្រង់
ទីកន្លែង៖ សណ្ឋាគារ អ៊ីមប៊ែរៀល(Imperial Hotel) អាសយដ្ឋានលេខ៣១៥ វិថីព្រះសីសុវត្ថិ ភ្នំពេញ។

MEDIA NOTIFICATION

COMFREL would like to inform and invite the public, nation or international reporters, NGOs, INGOs and embassy representative to join a Round table discussion on “Political Gender Watch Report: Assembly and Women Parliamentarians’ and Empowerment of Women Commune Councilors in their performance at local levels”

The main objectives:

- To present its findings in fiscal year regarding political gender watch: Assembly and Women Parliamentarians’ and Empowerment of Women Commune Councilors in their performance at local levels.
- To deeply discuss to find possible solution and role of elected women representatives and member of parliaments responding to women’s and children’s issues.

Time: Thursday, 25th February 2016 (08:00-11:30 noon)
Venue: Imperial Garden Villa and Hotel.

For further information: 023 884 150 / 012 977 231

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.